

**សេចក្តីប្រកាសព័ត៌មាន**

ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, [jic@longbeach.gov](mailto:jic@longbeach.gov)

សម្រាប់ការផ្សព្វផ្សាយតាមរយៈ

## **កាលវិភាគថ្ងៃបុណ្យ សម្រាប់ទិវាប្រធានាធិបតី ឆ្នាំ 2021 របស់សាលាក្រុងឡងប៊ិច**

ឡងប៊ិច, CA - សាលាក្រុងឡងប៊ិចនឹងគោរពតាមកាលវិភាគ ដែលបានកែសម្រួលរួច សម្រាប់ ទិវាប្រធានាធិបតី នៅថ្ងៃចន្ទ ទី 15 ខែកុម្ភៈ ។ សាលាក្រុងសូមរំលឹកឱ្យ ប្រជាពលរដ្ឋ និងភ្ញៀវ នានា ធ្វើការគោរពតាម [បទបញ្ជានៅផ្ទះមានសុវត្ថិភាពជាង](#) នាពេលបច្ចុប្បន្ននេះ ក្នុងអំឡុង ពេលថ្ងៃឈប់សម្រាក ពេលចុងសប្តាហ៍ ដើម្បីជួយកាត់បន្ថយការឆ្លងរាលដាល COVID-19 ។

ខណៈពេលចេញទៅក្រៅ ដើម្បីទទួលទានអាហារ នៅតាមភោជនីយដ្ឋានដោយផ្ទាល់ ព្រមទាំង នៅតាមកន្លែងផ្តល់សេវា និងឧស្សាហកម្ម ផ្សេងៗ ទៀត ដែលទើបនឹងបើកថ្មីៗ នេះ, ការនៅតែ ក្នុងផ្ទះ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន នៅតែជាសមាសភាគ ដ៏សំខាន់មួយ នៃការ កាត់បន្ថយការឆ្លងរាលដាល COVID-19 ។ គ្រប់គ្នាកុំភ្លេចឱ្យបានយ៉ាងហោចណាស់ ប្រាំមួយហ្វីត ពីអ្នកដែលមិនមែនជាសមាជិកគ្រួសារ, ពាក់ម៉ាស់ គ្រប់ពេលចេញទៅទីសាធារណៈ, លាងដៃឱ្យបានញឹកញាប់ ហើយកម្ទាត់មេរោគ លើផ្ទៃ ដែលមានអ្នកប៉ះច្រើន ។ ការជួបជុំគ្នា ដែលមានការអនុញ្ញាត ត្រូវធ្វើឡើង នៅខាងក្រៅ ហើយមានគ្នា មិនឱ្យលើសពី 15 នាក់ មកពី គ្រួសារ មិនលើសពីបី នោះទេ ។

បរិក្ខារនិងសេវាកម្មរបស់ទីក្រុង ដូចមានរាយបញ្ជាក់ខាងក្រោមនេះ នឹងគោរពតាមកាលវិភាគ ដូចតទៅ ។

### **បើកដំណើរការ នៅថ្ងៃចន្ទ ទី 15 ខែកុម្ភៈ ក្នុងម៉ោងធ្វើការធម្មតា ៖**

- ទីតាំងធ្វើតេស្តរក COVID-19 ដំណើរការដោយក្រុង និងគ្លីនិកវាយតម្លៃហ្វីស (ទីតាំងនៅវិ ឡាលីយ ចរខែន ផ្លាស់ [Jordan Plus] បើកដំណើរការ នៅម៉ោងធ្វើការធម្មតា រីឯទីតាំងផ្សេងៗ ទៀត បើកដំណើរការ ពីម៉ោង 10 ព្រឹក ដល់ម៉ោង 1 រសៀល)
- ស្ថានីយអគ្គិភ័យ និងស្ថានីយសង្គ្រោះជីវិត (Lifeguard)
- ឧទ្យាន និងផ្លូវទាំងអស់ ក្នុងទីក្រុង
- អាកាសយានដ្ឋាន ឡងប៊ិច
- ឧទ្យានតំបន់ អែល ដូរ៉ាដូ (El Dorado) (មជ្ឈមណ្ឌលធម្មជាតិ អែល ដូរ៉ាដូ បិទមិនដំណើរការ)
- ការិយាល័យផែសមុទ្រ (ផែនកសមុទ្រ អាឡាមីថូស, ផែសមុទ្រ សរឡាញ)\*
- តុទទួលភ្ញៀវ នៅស្ថានីយនគរបាលចំបង
- ទីតាំងប្រមូលសំណល់ និងកែច្នៃឡើងវិញ
- ក្រុមសេវាឧស្ម័ន (562.570.2140) បើកដំណើរការ 24/7 សម្រាប់ការទូរសព្ទចូល រាយការណ៍ អំពី ករណីអាសន្ន
- ក្រុមសេវាទឹកស្អាត/ល្អ (562.570.2390) បើកដំណើរការ 24/7 សម្រាប់ការហៅអាសន្ន

**បិទដំណើរការ នៅថ្ងៃចន្ទ ទី 15 ខែកុម្ភៈ ៖**

- មជ្ឈមណ្ឌលព័ត៌មានរួម (562.570.NEWS), បណ្តាញលេខទាន់ហេតុការណ៍ ផ្នែកសហគមន៍ (562.570.INFO), បណ្តាញលេខទាន់ហេតុការណ៍ ផ្នែកធនធាន (562.570.INFO, ជម្រើស [option] 5), បណ្តាញលេខទាន់ហេតុការណ៍ ផ្នែកធុរកិច្ច (562.570.4BIZ)
- សេវាថែទាំសត្វ និង spcaLA\*
- បណ្តាល់យប់បង ប៊ីលីលី យីង (Billie Jean King), សាខាទាំងអស់របស់បណ្តាល់យប់រួមទាំង សេវាមកយក និងការិយាល័យបណ្តាល់យប់ ([ធនធានឌីជីថល](#) អាចរកបាន 24/7)
- កន្លែងការងារ, មជ្ឈមណ្ឌលឱកាសយុវជន និង ការិយាល័យរដ្ឋបាល\* របស់ច្រកប៉ាស៊ីហ្វិក (Pacific Gateway)
- អគារសាលាក្រុង\*
- គណៈកម្មការបណ្តឹងនគរបាល សម្រាប់ពលរដ្ឋ
- សេវាសាងសង់ និងសុវត្ថិភាព រួមទាំង អធិការកិច្ច, ការពិនិត្យឡើងវិញលើប្លង់ និងមជ្ឈមណ្ឌល ផ្តល់លិខិតអនុញ្ញាត
- សេវាអនុវត្តក្រមច្បាប់ រួមទាំង កងកម្លាំងនៅតាមទីតាំង COVID-19
- ការិយាល័យធនធានថាមពល
- ទីបញ្ជាការអគ្គិភ័យ, សេវាកាំទ្រ, ការបង្ការអគ្គិភ័យ, & ប្រតិបត្តិការ រួមទាំង រដ្ឋបាលសុវត្ថិភាព សមុទ្រ
- នាយកដ្ឋានសុខាភិបាល និងសម្បទាសុខាភិបាល\*
- អាជ្ញាធរលំនៅដ្ឋាន\*
- ការិយាល័យរដ្ឋបាល នៃអាកាសយានដ្ឋាន ឡុងប៊ិច
- មជ្ឈមណ្ឌលធនធានភូមិស្ថាន\*
- ការិយាល័យឧទ្យាន និងសម្បទាឧទ្យានសហគមន៍\*
- ព្រឹត្តិការណ៍ពិសេសៗ និងព្រឹត្តិការណ៍ភាពយន្ត
- ការបោសសម្អាតផ្លូវថ្នល់
- អាងហែលទឹក
- ការអូសសណ្តោងយានយន្ត និងការលក់លៃឡង
- ការិយាល័យនានារបស់នាយកដ្ឋានទឹក
- មជ្ឈមណ្ឌលឧស្ម័ន, ទឹក និងប្រមូលសំណល់

\*បង្ហាញពី សម្បទា និងសេវានានា របស់ក្រុង ដែលដំណើរការ នាពេលបច្ចុប្បន្ន ក្រោម ប្រតិបត្តិការ ដែលមានការកែសម្រួល ដោយសារការដាក់កំហិតឱ្យរក្សាគម្លាតរាងកាយ ដើម្បីបង្ការកុំ ឱ្យឆ្លង COVID-19 រហូតទាល់តែមានសេចក្តីជូនដំណឹងបន្ថែមទៀត ។

**សាលាក្រុង**

សាលាក្រុងបិទមិនឱ្យសាធារណជនចេញចូល នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ហើយនឹងបន្តបិទ រហូតទាល់តែមាន សេចក្តីជូនដំណឹងបន្ថែមទៀត ។ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្ត ឱ្យ ប្រើប្រាស់សេវាតាមអ៊ីនធឺណែត ក្នុងអំឡុងពេលនេះ ។

**ការបោសសម្អាតផ្លូវថ្នល់**

នឹងលែងមាន ការបោសសម្អាតផ្លូវថ្នល់ ឬ ការអនុវត្តច្បាប់ លើការរំលោភបំពាន លើការបោស សម្អាតផ្លូវថ្នល់ កំណត់ជាកាលវិភាគ នៅថ្ងៃចន្ទ ទី 15 ខែកុម្ភៈ នោះទេ ។ ការបោសសម្អាតផ្លូវ

ថ្នល់ នឹងដំណើរការឡើងវិញ តាមកាលវិភាគធម្មតា នៅថ្ងៃអង្គារ ទី 16 ខែកុម្ភៈ ។ ប្រសិនបើ បុគ្គលម្នាក់ទទួលបាន លិខិតពិន័យ សម្រាប់ការបោសសម្អាតផ្លូវថ្នល់ ហើយគាត់មានការលំបាក ដោយសារ COVID-19 នោះគាត់អាចដាក់ពាក្យស្នើសុំឱ្យមានការលើកលែង តាមដំណើរការ ដូច តទៅនេះ ដើម្បីតវ៉ា ចំពោះលិខិតពិន័យនេះ ។

**ការអនុវត្ត លើការចតយានជំនិះ**

មើល កុងទ័រចំណត របស់លោកអ្នក ៖ កុងទ័រចំណត នឹងមិនត្រូវបានអនុវត្ត នៅថ្ងៃចន្ទ ទី 15 ខែកុម្ភៈ នោះទេ លើកលែងតែកុងទ័រនោះបញ្ជាក់ថា «លើកលែងថ្ងៃបុណ្យ» ។ ថ្ងៃ និងម៉ោងនៃការ អនុវត្ត មានបង្ហាញជូន នៅខាងក្នុង កុងទ័រ ។ បរិវេណឡូគីឡេរសមុទ្រ ព្រមទាំង ចិញ្ចឹមផ្លូវ ពណ៌ក្រហម ពណ៌ស និងពណ៌ខៀវ នៅតែអនុវត្តជាប់ជានិច្ច ទោះជានៅថ្ងៃបុណ្យក៏ដោយ ។

**សំណល់/ការកែច្នៃឡើងវិញ**

សម្រាម និងគ្រឿងកែច្នៃឡើងវិញ នឹងត្រូវប្រមូល តាមកាលវិភាគ នៅថ្ងៃចន្ទ ទី 15 ខែកុម្ភៈ ។

**ការអូសសណ្តោងយានយន្ត និងការលក់លែឡូង**

ប្រតិបត្តិការអូសសណ្តោង & សម្បទារក្សាទុកយានជំនិះ ដែលស្ថិតនៅអាសយដ្ឋានលេខ 3111 E. ផ្លូវអ៊ី វិលឡូវ (E. Willow St.) នៅចន្លោះរុក្ខវិថីថែមផល (Temple) និងរុក្ខវិថីរ៉េនដុនដូ (Redondo) នឹងបិទដំណើរការ នៅថ្ងៃចន្ទ ទី 15 ខែកុម្ភៈ ។ ម៉ោងដំណើរការ ធម្មតាគឺ ៖

- ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹក ដល់ ម៉ោង 5 ល្ងាច
- ថ្ងៃសៅរ៍ ពីម៉ោង 8 ព្រឹក ដល់ ម៉ោង 4 ល្ងាច
- បិទមិនដំណើរការ នៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យ

យានជំនិះ និងទីតាំង នៅក្រៅម៉ោងមានបញ្ជាក់រួចខាងលើនេះ អាចរកបាន ដោយមានគិត ប្រាក់បន្ថែម ។ ព័ត៌មាន បន្ថែមទៀត អាចរកបាន [នៅលើអ៊ិនធឺណែត](#)។

**បណ្តាញ**

បណ្តាញយន្តប៊ិច (LBPL) ទាំងអស់ បិទមិនដំណើរការ ជូនសាធារណជន នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ហើយនឹងបិទរហូត ទាល់តែមានសេចក្តីជូនដំណឹងបន្ថែមទៀត ។ ការមកយក ដោយ មិនប៉ះពាល់គ្នា [ដែលមានផ្តល់ជូន នៅតាមទីតាំងមួយចំនួន](#) នឹងមិនមានផ្តល់ជូន នៅថ្ងៃសៅរ៍ ទី 13 ខែកុម្ភៈ នោះទេ ។ ភ្ញៀវបណ្តាញ ត្រូវបានលើកទឹកចិត្តឱ្យទាញប្រយោជន៍ ពីកម្រង ធនធានឌីជីថល យ៉ាងច្រើនអនេក របស់ LBPL រួមទាំង កាតាឡុកបណ្តាញ ឯកសារសម្រាប់ ទាញយក និង ទិន្នន័យ ដែលមានផ្តល់ជូន 24/7 ។ សេវាបណ្តាញនឹងចាប់ដំណើរការឡើងវិញ នៅថ្ងៃអង្គារ ទី 16 ខែកុម្ភៈ ចាប់ពីម៉ោង 10 ព្រឹកដល់ម៉ោង 5 ល្ងាច ។ សម្រាប់ជំនួយ អ្នក ទាំងអស់គ្នាអាចទូរសព្ទទៅលេខ 562.570.7500 ក្នុងចន្លោះម៉ោងនេះ ។

**ទីតាំងចាក់វ៉ាក់សាំង COVID-19 ដែលប្រតិបត្តិការដោយសាលាក្រុង**

ទីតាំងចាក់វ៉ាក់សាំង ដែលប្រតិបត្តិការដោយសាលាក្រុង គឺសម្រាប់តែការណាត់ទុកជាមុន ចំពោះបុគ្គល ដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ហើយមិនប៉ះពាល់ដល់ថ្ងៃបុណ្យនោះទេ ។

ប្រជាពលរដ្ឋឡងប៊ិចទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះ នៅ [VaxLB](#) ដែលជាច្រកចុះឈ្មោះចាក់វ៉ាក់សាំង តាមអ៊ិនធឺណែត របស់សាលាក្រុង ដើម្បីទទួលបានការជូនដំណឹង នៅពេលពួកគេអាចមានសិទ្ធិចាក់វ៉ាក់សាំង COVID-19 បាន ។ គេហទំព័រនិងទម្រង់នៃការចុះឈ្មោះមានជាភាសាអង់គ្លេស, អេស៉្បាញ, តាហ្គាឡុក, និងភាសាខ្មែរ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់ របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ [long-beach.gov/COVID19](http://long-beach.gov/COVID19) ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។

ការសាកសួរ ពីប្រព័ន្ធផ្សព្វផ្សាយ អាចបញ្ជូនទៅ មជ្ឈមណ្ឌលទំនាក់ទំនងរួម របស់សាលាក្រុងឡងប៊ិច តាមរយៈ: 562.570.NEWS (6397), [jic@longbeach.gov](mailto:jic@longbeach.gov) ។

###